

សម្រាប់ការចុះផ្សាយបន្ទាន់ ៖ ថ្ងៃព្រហស្បតិ៍ទី ៩មេសា ២០២០
លេខទំនាក់ទំនងសាលាក្រុង 781-286-8111

សារលិខិតរបស់សាលាក្រុងជុំវិញ COVID-19៖ ថ្ងៃទី ៩ មេសា ២០២០
សាលាក្រុងនៅបន្តការងារដោយគ្មានភាពនឿយហត់ ដើម្បីផ្តល់សេវាល្អបំផុតសម្រាប់ប្រជាជន
ការថតសម្លេងពេលពេលនិយាយទូរសព្ទ , បន្ថែមម៉ោងដំណើរការរបស់ Revere 311
សម្លៀកបំពាក់ និងម៉ាស់ នឹងត្រូវបានផ្តល់ជូនដល់បុគ្គលិកដែលនៅបន្តការងារក្នុងអំឡុងពេលនេះ
ការជួបសំណេះសំណាលជាមួយ Easter Bunny នៅថ្ងៃអាទិត្យនេះ

ថ្ងៃទី ៩ មេសា ២០២០២ - ក្រុមឆ្លើយតបរបស់ប្រចាំក្រុង Revere នៅតែបន្តការងារយ៉ាងសកម្ម ដើម្បីកាត់បន្ថយ
ល្បឿននៃការឆ្លង និងការរាលដាលនៃជំងឺ COVID-19។ ហើយបានរៀបចំវិធានការរួចជាស្រេចដើម្បីទប់ទល់នឹងការឆ្លង
នានា។ នៅថ្ងៃនេះ នាយកដ្ឋានសុខាភិបាលរបស់រដ្ឋ Massachusetts បានផ្តល់ដំណឹងមកកាន់ក្រុមសុខាភិបាលប្រចាំ
ក្រុង Revere ថា បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន ៣៣៨ នាក់ នៅក្នុងក្រុង Revere។

ថ្ងៃនេះលោកអភិបាល Arrigo បញ្ជាក់ពីវិធីមួយចំនួនដែលទីក្រុងកំពុងផ្តល់ជូនប្រជាជនទាំងអស់ ដើម្បីធានារកម្រិតស្តង់ដារ
ដារសេវាកម្មដែលមានគុណភាពខ្ពស់ តាមរយៈក្រុមសុខភាពសាធារណៈ។

លោក Arrigo និយាយថា៖ “ចំនួនបុគ្គលិកដែលខិតខំលះបង់ ស្ម័គ្រចិត្តក្នុងការធ្វើការងារដើម្បីក្រុង មានការកើនឡើង
យ៉ាងច្រើន។ អ្នករស់នៅក្រុង Revere ទាំងអស់គួរតែមានមោទនភាព ចំពោះក្រុមការងារដែលតែងតែបង្ហាញខ្លួនមក
បំពេញការងារ ដើម្បីធានាសុវត្ថិភាព ផ្តល់ព័ត៌មាននៅដំណាក់កាលដ៏សំខាន់មួយនេះ។ ខ្ញុំពិតជាអរគុណជាអនេកដល់អ្នក
ធ្វើការងារសម្រាប់អ្នកបម្រើសេវាសាធារណៈទាំងអស់ ដែលមានទឹកចិត្ត និងគំនិតក្នុងការជួយដល់ក្រុងរបស់យើង”។

ការបន្ថែមម៉ោងដំណើរការរបស់ Revere 311 ៖ តម្លើងខ្សែសំឡេងទូរសព្ទចំនួន ៥០%

កាលពីខែមុន Revere 311 បានសាកល្បងបន្ថែមខ្សែទូរសព្ទចំនួន ៥០% ដើម្បីទាក់ទង និងថតយកសម្លេងពេលនិយាយ
ទូរសព្ទ ២ ដងកាលពី ២ សប្តាហ៍មុន។ ដើម្បីឆ្លើយតបនឹងតម្រូវការ ក្រុមការងារបានបន្ថែមម៉ោងធ្វើការឲ្យកាន់តែយូរជាង
មុនទៀត ទាំងនៅថ្ងៃធម្មតា និងថ្ងៃចុងសប្តាហ៍។ ក្រុមការងាររបស់ Revere 311 បានផ្តល់សេវាទៅដល់អ្នកស្នើសុំចំនួន
៣២៩ ដែលសួរទាក់ទងនឹងជំងឺ COVID-19 អំពីការស្នាក់នៅ បញ្ហាហិរញ្ញវត្ថុ ភាពគ្មានការងារធ្វើ និងការផ្តល់ជូនអាហារ។
អាជីវកម្មធម្មតានៅតែដំណើរការ ជាមួយការទ្រទ្រង់ពីក្រុមការងារដែលមិនធ្វើការពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺ COVID-

19។ អ្នកទទួលទូរសព្ទនឹងរងចាំជួយលោកអ្នក ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ ម៉ោង 7:30AM-6PM ថ្ងៃសុក្រម៉ោង 7:30AM-3PM ហើយថ្ងៃសៅរ៍ និងអាទិត្យ ពី 8:15AM to 5PM.។

ម៉ាស់ នឹងត្រូវបានផ្តល់ជូនដល់ហាងធ្វើអាជីវកម្មនានាដែលនៅដំណើរការ

ស្របតាមសេចក្តីប្រកាសកាលពីម្សិលមិញ រាល់បុគ្គលិកដែលបម្រើការងារនៅហាងអាជីវកម្មដែលនៅដំណើរការទាំងអស់ត្រូវតែពាក់ឧបករណ៍ការពារខ្លួន។ ក្នុងនោះនាយកដ្ឋានផ្នែកធនធានទឹក និងប្រព័ន្ធលូ បានបញ្ជូនម៉ាស់ចំនួន ៤០០ ទៅកាន់ហាងនានាដែលនៅបន្តដំណើរការ និងមានតម្រូវការក្នុងការប្រើប្រាស់ រួមជាមួយម្ចាស់អាជីវកម្មខ្នាតតូច និងធំ អ្នកចែកចាយទំនិញរាយដូចជាផ្សារ Market Basket, BJ's និង Target ជាដើម។

ការជួបសំណេះសំណាលជាមួយ Easter Bunny នៅថ្ងៃអាទិត្យនេះ

ដើម្បីបង្កើតបរិយាកាសរីករាយដល់កូនក្មេង និងមនុស្សចាស់។ ថ្ងៃអាទិត្យនេះក្រុមអគ្គិភ័យ និងប៉ូលីស នឹងដឹកនាំក្រុម Bunny Tour ជាលក្ខណៈរក្សាគម្លាតនៅសួនច្បារ Revere និង Recreation។ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង ១០ ព្រឹក ហើយធ្វើដំណើរជុំវិញទីក្រុង ទៅកាន់គ្រប់ផ្ទះរបស់អ្នក។ ប្រជាជនទាំងអស់ត្រូវស្តាប់សំឡេងស៊ីរ៉ែន ដែលនឹងយោសនាហៅអ្នកទាំងអស់គ្នាឲ្យមកចូលរួមតាមបង្អួច ឬរានហាល ដើម្បីជួបជាមួយ Easter Bunny និងក្រុមឆ្លើយតបមួយចំនួនរបស់ក្រុង។ ក្រុមការងាររបស់ Revere កំពុងរង់ចាំទទួលនូវដំណឹង និងសារល្អៗ ពីអ្នករាល់គ្នា។ Easter Bunny នឹងបង្ហាញវីដេអូដែលនិយាយពីការតុបតែងផ្ទះដែលគេចូលចិត្ត តាមរយៈទូរទស្សន៍ Revere TV។

សេវាកម្មរបស់ក្រុង

អាប់ដេត

- លោកអភិបាលក្រុង Arrigo បានប្រកាសពីភាពអាសន្ននៃការឆ្លងនៅក្នុងក្រុង Revere កាលពីថ្ងៃ ១៩ មិន ២០២០។
- សេវាកម្មមូលដ្ឋានរបស់ទីក្រុងដែលផ្តល់ដោយប៉ូលីស Revere អគ្គិភ័យ, EMS មន្ទីរសាធារណការ និង Revere 311 នឹងបន្តផ្តល់ជូនប្រជាពលរដ្ឋ ដោយគ្មានការរំខានណាមួយឡើយ។
- អ្នករស់នៅ Revere គួរតែ Subscribe សេវាបញ្ជូនព័ត៌មានតាមអ៊ីម៉ែល និងសារជាអក្សរតាម revere.org/coronavirus ដើម្បីទទួលបានព័ត៌មានថ្មីៗ។
- Revere 311 នៅតែមានបុគ្គលិក ចាំឆ្លើយសំណួរ ឬដោះស្រាយកង្វល់ផ្សេងៗជូនប្រជាពលរដ្ឋ។ សូមទាក់ទងមកកាន់ 311 ឬ 781-286-8311 ឬអ៊ីម៉ែលមក Revere311@revere.org ។
- អាគារសាធារណៈក្នុងទីក្រុងទាំងអស់ត្រូវបានបិទ រហូតដល់មានការជូនដំណឹងបន្ថែម។ សេវាកម្មនានានៅតែផ្តល់ប្រជាជនតាមគេហទំព័រ [Revere.org](https://revere.org)។
- រាល់សួនច្បារ និងសួនកុមារទាំងអស់ត្រូវបានបិទ រហូតដល់ថ្ងៃជូនដំណឹងបន្ថែម។

- សាលារដ្ឋនៅក្នុងក្រុង Revere នឹងមានចែកអាហារខ្ទប់ សម្រាប់សិស្សទាំងអស់ និងគ្រួសារ។ អាហារពេលព្រឹក និងថ្ងៃត្រង់ នឹងចែកជូនដល់កុមារដែលត្រូវការពីចន្ទ ដល់សុក្រ ពីម៉ោង ១០ ដល់ ១១ ព្រឹក និងម៉ោង ១១ ដល់១ ថ្ងៃត្រង់។
- អ្នកអាចស្វែងរកបណ្តាញផ្តល់ជំនួយទៅមកនៅលើ Revere.org ។ នៅទីនោះ អ្នកអាចរកបានជំនួយយ៉ាងទូលំទូលាយ បូករួមទាំងផ្នែកចំណីអាហារ សេវាថែទាំសុខភាព សេវាធ្វើដំណើរ សិទ្ធិជ្រកកោន និងសេវាផ្សេងៗទៀត។ ព័ត៌មានទាក់ទងនឹងសេវាទាំងនេះ នឹងមានការអាប័ដេតជារៀងរាល់ថ្ងៃនៅម៉ោង ៤ ល្ងាច។
- ទីក្រុង Revere បានបង្កើត [ទំព័រ](#) មួយ ដែលបង្ហាញព័ត៌មានពីដំណោះស្រាយ និងជំនួយទៅដល់អ្នកដែលបានរងផលប៉ះពាល់ ដូចជាអាជីវកម្មខ្នាតតូច នយោជក អាជីវកម្មមិនយកប្រាក់ចំណេញ និងកម្មករ។ ទំព័រនេះនឹងមានការអាប័ដេតជាប្រចាំថ្ងៃ រាល់ពេលដែលអ្វីៗមានការប្រែប្រួល។
- ក្រុមស្ម័គ្រចិត្ត [volunteer database](#) នឹងបើករាល់ថ្ងៃសុក្រ សម្រាប់អ្នកដែលចង់រកកម្ចី ឬជំនួយក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខ។ អ្នកដែលបានចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តរួច នឹងមានក្រុមការងារទាក់ទងទៅឆាប់ៗ ក្រោយបំពេញឯកសារគ្រប់គ្រាន់។